

<b><u>Campground, RV Parks and Cabin Rental Units FAQs</u></b>	<b>សំណួរដែលសួរញឹកញាប់អំពីទីធ្លាបោះជំរំឧទ្យាន RV និងផ្ទះជួល</b>
<b>Can I go camping?</b>	<b>តើខ្ញុំអាចទៅបោះជំរំបានឬទេ?</b>
Yes, campgrounds, campsites and RV parks are reopening. Each site should be occupied by members of the same household.	បាទ/ចាស ទីធ្លាបោះជំរំទីតាំងបោះជំរំ និងឧទ្យាន RV កំពុងបើកដំណើរការឡើងវិញ។ ទីតាំងនីមួយៗគួរតែត្រូវបានកាន់កាប់ដោយសមាជិកគ្រួសារតែមួយ។
<b>Can I go camping with my friends?</b>	<b>តើខ្ញុំអាចទៅបោះជំរំជាមួយមិត្តភក្តិបានឬទេ?</b>
Members of the same household should camp together. People who are not from the same household must maintain physical distance of at least six feet and everyone should wear face coverings.	សមាជិកគ្រួសារតែមួយគួរតែបោះជំរំជាមួយគ្នា។ មនុស្សដែលមិនមែនមកពីគ្រួសារតែមួយត្រូវតែរក្សាចម្ងាយពីគ្នាយ៉ាងហោចណាស់ប្រាំមួយជើងហោត ហើយមនុស្សគ្រប់គ្នាគួរតែពាក់ម៉ាស់។
<b>What kind of activities are allowed?</b>	<b>តើសកម្មភាពប្រភេទណាខ្លះដែលត្រូវបានអនុញ្ញាត?</b>
Outdoor recreation is allowed, but close-contact activities are limited to members of the same household. Examples of these activities include boating, volleyball games and rope courses.	ការកម្សាន្តនៅខាងក្រៅត្រូវបានអនុញ្ញាត ប៉ុន្តែសកម្មភាពជិតស្និទ្ធត្រូវបានកំណត់សម្រាប់សមាជិកគ្រួសារតែមួយ។ ឧទាហរណ៍នៃសកម្មភាពទាំងនេះ រួមមានការជិះទូកលេង ការលេងបាល់ទះ និងវគ្គជិះខ្សែរួម។
<b>Can I rent equipment for activities?</b>	<b>តើខ្ញុំអាចជួលឧបករណ៍សម្រាប់សកម្មភាពនានាបានឬទេ?</b>
Rentals are allowed, but facilities may limit their rental program. It is recommended that you come prepared with everything you may need, including sporting equipment, when possible. If rentals are available, they must be cleaned and disinfected between each person's use.	ការជួលត្រូវបានអនុញ្ញាត ប៉ុន្តែទីកន្លែងអាចកំណត់កម្មវិធីជួលរបស់ពួកគេ។ មានការណែនាំឱ្យអ្នកត្រៀមខ្លួនជាមួយអ្វីៗគ្រប់យ៉ាងដែលអ្នកអាចត្រូវការ រួមទាំងសម្ភារៈកីឡា នៅពេលដែលអាចធ្វើបាន។ ប្រសិនបើមានការជួល ពួកគេត្រូវតែសម្អាត និងសម្លាប់មេរោគក្រោយពីមានអ្នកប្រើម្តងៗ។
<b>Are playgrounds, conference spaces, or meeting rooms at campgrounds open?</b>	<b>តើសួនកុមារ កន្លែងរៀបចំសន្និសីទ ឬបន្ទប់ប្រជុំនៅទីធ្លាបោះជំរំបើកដៃឬទេ?</b>
No, these facilities are closed, at this time.	ទេ ទីកន្លែងទាំងនេះត្រូវបានបិទនៅពេលនេះ។
<b>Are group activities on campgrounds allowed?</b>	<b>តើសកម្មភាពជាក្រុមនៅលើទីធ្លាបោះជំរំត្រូវបានអនុញ្ញាតឬទេ?</b>
No, public events or concentrated gatherings at campgrounds or RV parks, including group bonfires, group	ទេ ព្រឹត្តិការណ៍សាធារណៈ ឬការប្រមូលផ្តុំនៅទីធ្លាបោះជំរំឧទ្យាន RV រួមទាំងការដុតភ្នំកំភ្លើងជាក្រុម ទីតាំងបោះជំរំជាក្រុម

<p>campsites, presentations at outdoor amphitheaters, musical or other performances, or other events must be cancelled or postponed. Most organized activities and sports such as basketball, baseball, soccer, and football that are held on park fields, open areas, and courts are not permitted, because they require coaches and athletes who are not from the same household or living unit to be in close proximity. Members of the same household may engage in such activities and sports together.</p>	<p>ការធ្វើបទបង្ហាញនៅឯទីធ្លាកម្សាន្តនៅខាងក្រៅ ការសម្តែងតន្ត្រី ឬការសម្តែងផ្សេងៗទៀត ឬព្រឹត្តិការណ៍ផ្សេងៗទៀតត្រូវតែលុបចោល ឬពន្យារពេល។ សកម្មភាព និងកីឡាដែលបានរៀបចំភាគច្រើន ដូចជា កីឡាបាល់បោះ បេសប៊ូល វាយកូនបាល់ និងបាល់ទាត់ ដែលត្រូវបានធ្វើនៅលើទីធ្លាឧទ្យាន ទីវាល និងតារាងខាងក្នុងមិនត្រូវបានអនុញ្ញាតទេ ពីព្រោះកីឡាទាំងនោះតម្រូវឱ្យមានគ្រូបង្វឹក ហើយអត្តពលិកដែលមិនមែនមកពីគ្រួសារតែមួយ ឬនៅផ្ទះជាមួយគ្នានៅជិតគ្នាឡើយ។ សមាជិកគ្រួសារតែមួយអាចចូលរួមក្នុងសកម្មភាព និងកីឡានានាជាមួយគ្នាបាន។</p>
<p><b>Will I be able to picnic while visiting campgrounds?</b></p>	<p><b>តើខ្ញុំនឹងអាចកំទឹកទំនេរពេលដើរលេងនៅទីធ្លាបោះជំរំបានឬទេ?</b></p>
<p>Picnicking at smaller picnic shelters, such as those that typically accommodate only household groups, will be open and available to the public. Use should be limited to one household at a time.</p>	<p>ការធ្វើកំទឹកនៅកន្លែងកំទឹកតូចៗ ដូចជាកន្លែងដែលអាចដាក់តែក្រុមគ្រួសារនឹងត្រូវបានបើកឱ្យប្រើប្រាស់សម្រាប់សាធារណៈជន។ ការប្រើប្រាស់ត្រូវតែត្រូវបានកំណត់ត្រឹមតែមួយគ្រួសារក្នុងពេលតែមួយ។</p>
<p><b>Are communal shower facilities open?</b></p>	<p><b>តើកន្លែងងូតទឹកផ្តល់ឱ្យប្រើបានឬទេ?</b></p>
<p>Yes, but if you have a vehicle with toilets or showers/bathing equipment, you are encouraged to use your own rather than shared facilities. Shower rooms may only be used if partitions are in place or signs have been posted to specify physical distancing requirements.</p>	<p>បាទ/ចាស ប៉ុន្តែប្រសិនបើអ្នកមានយានយន្តដែលមានបង្គន់ ឬក្បាលងូតទឹកផ្តល់ឱ្យ/ឧបករណ៍ងូតទឹក អ្នកត្រូវបានលើកទឹកចិត្តឱ្យប្រើផ្ទាល់ខ្លួនជាជាងប្រើរួមគ្នា។ បន្ទប់ប្រើក្បាលងូតទឹកផ្តល់ឱ្យប្រើប្រាស់អាចត្រូវបានប្រើប្រាស់ប្រសិនបើមានការបែងចែក ឬសញ្ញាត្រូវបានបិទដើម្បីបញ្ជាក់ពីតម្រូវការនៃការរក្សាចម្ងាយពីគ្នា។</p>
<p><b>Will public restrooms located in campgrounds be cleaned regularly?</b></p>	<p><b>តើបន្ទប់ទឹកសាធារណៈដែលមានទីតាំងនៅទីធ្លាបោះជំរំត្រូវបានសម្អាតជាប្រចាំដែរឬទេ?</b></p>
<p>Public restrooms should be cleaned and disinfected regularly using EPA registered disinfectants throughout the day. High-touch surfaces such as faucets, toilets, doorknobs and light switches must be frequently cleaned and disinfected. Campers should keep in mind that sinks could be an infection source and should avoid placing toothbrushes and other items directly on counter surfaces.</p>	<p>បន្ទប់ទឹកសាធារណៈត្រូវតែត្រូវបានសម្អាត និងសម្អាតមេរោគជាប្រចាំដោយប្រើប្រាស់សម្លាប់មេរោគដែលបានចុះបញ្ជី EPA ពេញមួយថ្ងៃ។ ផ្ទៃប៉ះខ្ពស់ៗដូចជាក្បាលរូបិយណ៍ បង្គន់ ប្រដាប់កាន់ចិញ្ចឹមទ្វារ និងកុងតាក់អ្វីៗត្រូវតែសម្អាត និងសម្អាតមេរោគឱ្យបានញឹកញាប់។ អ្នកបោះជំរំគួរចងចាំថា ស្លឹកទឹកអាចជាប្រភពនៃការបង្កមេរោគ ហើយគួរតែចៀសវាងកុំដាក់ប្រាសដុសធ្មេញ និងរបស់របរផ្សេងៗទៀតដោយផ្ទាល់នៅលើផ្ទៃតុនោះ។</p>
<p>###</p>	<p>###</p>